



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ទីស្តីការគណៈរដ្ឋមន្ត្រី

លេខ : ៣៥៦...ស.ស.ណ.ហត

ថ្ងៃ ៣៧ កើត ខែ ៧២៧ ឆ្នាំខាល ចតុស័ក ព.ស.២៥៦៦
រាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែ មីនា ឆ្នាំ២០២៣

ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

ជម្រាបជូន

- ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ✓
- ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍
- ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌
- ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ

កត្តចក្ក : ករណីលទ្ធផលកិច្ចប្រជុំពិភាក្សាលើ "វិធានការជាក់លាក់" សម្រាប់ដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ។

យោង : លិខិតលេខ១៤៣៨ សហវ.លស ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- លិខិតលេខ៣០៣១ សហវ.លស ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនឯកឧត្តមជ្រាបថា រាជរដ្ឋាភិបាលសម្រេចដូចខាងក្រោម៖

- ដាក់ចេញ "វិធានការជាក់លាក់" ដើម្បីបង្កើតជំនឿទុកចិត្តវិនិយោគនិងតម្រូវការទីផ្សារក្នុងរយៈពេលខ្លី មធ្យម និងវែង សម្រាប់ដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ

- "វិធានការជាក់លាក់" នេះ រួមបញ្ចូល ១) ការកំណត់និយមន័យនិងវិសាលភាព ២) វិធានការទូទៅ និង ៣) វិធានការលើកទឹកចិត្ត សម្រាប់ដោះស្រាយភាពជាប់គាំង ក្នុងទិដ្ឋភាពរួមផង និងតាមករណីនីមួយៗផង ដោយផ្អែកតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន ខណៈដែលភាពជាប់គាំងនីមួយៗមានភាពខុសគ្នា អាស្រ័យតាមស្ថានភាពរបស់ម្ចាស់ដី ម្ចាស់អគារ និងគម្រោងវិនិយោគ ដូចមានរៀបរាប់លម្អិតក្នុងឧបសម្ព័ន្ធនៃលិខិតលេខ១៤៣៨ សហវ.លស ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដូចមានភ្ជាប់មកជាមួយ

- "វិធានការជាក់លាក់" នេះ ត្រូវអនុវត្តតាមលំដាប់អាទិភាពមុនក្រោយ ស្របតាមផែនការសកម្មភាពជាក់លាក់ និងកម្រិតត្រឹមនិយមន័យនិងវិសាលភាពនៃគម្រោងវិនិយោគជាប់គាំងក្នុងកំឡុងពេល១២ខែ ក្នុងខេត្តព្រះសីហនុ។ អាស្រ័យដូចបានជម្រាបជូនខាងលើសូមឯកឧត្តមជ្រាបនិងចាត់ចែងបន្ត។

ជម្រាបជូនឯកឧត្តមទីស្តីការគណៈរដ្ឋមន្ត្រី
រដ្ឋមន្ត្រីប្រចាំការ

- បន្ថែមជូន :**
- ក្រសួងមហាផ្ទៃ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឧបនាយករដ្ឋមន្ត្រីប្រចាំការ
 - អគ្គនាយកដ្ឋានទន្លេជាវ
 - អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
 - ឯកសារ កាលប្បវត្តិ

បណ្ឌិតសភាចារ្យ ហ៊ុន ម៉ាណែត



(Handwritten mark)

ឧបសម្ព័ន្ធនៃលិខិតសេចក្តីសម្រេចលេខ៧៧ ចុះថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ ២០២៣ របស់ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

១. វិធានការ និង វិសាលភាព

គម្រោងវិនិយោគជាប់គាំង សំដៅលើគម្រោងវិនិយោគសាងសង់នានា ជាអាទិ៍ សណ្ឋាគារ មជ្ឈមណ្ឌល ពាណិជ្ជកម្ម អគារស្នាក់នៅរួម មន្ទីរពេទ្យ សាលារៀន ភោជនីយដ្ឋាន និង កាស៊ីណូ ជាដើម ដែលបានសាងសង់ ហើយបានផ្អាក ឬ បញ្ឈប់ការសាងសង់ និង/ឬ ពុំមានសកម្មភាពវិនិយោគ ឬ ចុះកិច្ច ក្នុងខេត្តព្រះសីហនុ ចាប់ពីថ្ងៃ ២០១៦ ។

២. វិធានការទូទៅសម្រាប់ដោះស្រាយករណីវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ

- កំណត់អត្តសញ្ញាណកម្មលម្អិតពាក់ព័ន្ធនឹងគម្រោងវិនិយោគជាប់គាំង ដូចជា ម្ចាស់ដី, ម្ចាស់គម្រោង/អគារ, ទីតាំង, និង ស្ថានភាពគម្រោង ជាដើម រួមទាំងស្ថិតិគម្រោង និង/ឬ អគារ
- កំណត់តំបន់គម្រោងវិនិយោគជាប់គាំង នៅតាមភូមិ សង្កាត់ និង/ឬ ផ្លូវសំខាន់ៗ សម្រាប់ជំរុញការអភិវឌ្ឍ ជាដំបូង រួមមានសក្តានុពល និង ភូមិសាស្ត្រជាក់ស្តែង
- សិក្សា និង វិភាគស្ថានភាពអនុវត្តគម្រោងវិនិយោគ ឬ អគារ សម្រាប់រៀបចំគតិយុត្តិ និង/ឬ លិខិតបទដ្ឋាន ដើម្បីដោះស្រាយភាពជាប់គាំង រួមទាំងការដោះស្រាយក្រៅប្រព័ន្ធតុលាការ
- ផ្តល់ការពិគ្រោះយោបល់ និង ព័ត៌មានដល់វិស័យឯកជន និង ស្ថាប័នពាក់ព័ន្ធ សម្រាប់ជំរុញការដោះស្រាយ និង ការអនុវត្តគម្រោងវិនិយោគ ឬ ចុះកិច្ច ព្រមទាំងសម្របសម្រួលការប្រើប្រាស់អគារជាប់គាំង
- បង្កើតកម្មវិធីផ្សព្វផ្សាយ និង លើកកម្ពស់ការយល់ដឹងពីវិធានការដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុង ខេត្តព្រះសីហនុ ដល់វិស័យឯកជន និង ក្រសួងស្ថាប័នពាក់ព័ន្ធ
- រៀបចំព្រឹត្តិការណ៍ ឬ កម្មវិធីជាតិ និង អន្តរជាតិលើអគារជាប់គាំង ដែលត្រូវបានសាងសង់ និង ការកែលម្អចប់សព្វគ្រប់
- គាំទ្រ និង ផ្តល់អាទិភាពដល់ការអនុវត្តគម្រោងវិនិយោគនានា ដូចជា សណ្ឋាគារ, លំនៅដ្ឋានតម្លៃសមរម្យ, លំនៅដ្ឋានស្នាក់នៅទី២សម្រាប់ភ្ញៀវទេសចរ, មន្ទីរពេទ្យ, សាលារៀន និង ហាងទំនិញបន្តដែលគ្រប់ជាតិ-សាសន៍អាចទិញទំនិញ ជាដើម នៅលើអគារជាប់គាំង ក្នុងខេត្តព្រះសីហនុ
- គាំទ្រ និង អនុញ្ញាតឱ្យវិស័យឯកជនបង្កើតមូលនិធិនៃគម្រោងវិនិយោគរួម និង/ឬ បរទេសកិច្ច សម្រាប់សម្រួល និង ជំរុញការដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ ស្របតាមច្បាប់ និង បទប្បញ្ញត្តិជាធរមាន
- ពិនិត្យលទ្ធភាពថវិកា និង ជំរុញយន្តការគាំទ្រ ដើម្បីធ្វើការត្រួតពិនិត្យ និង វាយតម្លៃគុណភាពសំណង់សម្រាប់ជំរុញ និង ដោះស្រាយគម្រោងវិនិយោគជាប់គាំង

(Handwritten mark)

- សិក្សា និង ពិនិត្យលទ្ធភាពវិនិយោគរបស់រដ្ឋ លើគម្រោងវិនិយោគជាប់គាំង ដែលមានសក្តានុពលខ្ពស់ ក្នុងការជំរុញសម្រាប់សកម្មភាពសេដ្ឋកិច្ច និង បម្រើដល់គោលបំណងរបស់រាជរដ្ឋាភិបាល
- សិក្សា និង រៀបចំគោលការណ៍ផ្តល់ទិដ្ឋភាពរយៈពេលវែង និង ទិដ្ឋភាពស្លាកនៅអចិន្ត្រៃយ៍ រួមទាំងសិក្សា លទ្ធភាពផ្តល់សញ្ញាពី ដល់វិនិយោគិន ឬ សហវិនិយោគិន និង ភ្ញៀវទេសចរ ដែលមកស្នាក់នៅ វិនិយោគ និង/ឬ ធ្វើធុរកិច្ចលើគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ
- សិក្សា, វិភាគ និង វាយតម្លៃការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេល ៣ ទៅ ៤ ឆ្នាំ ដើម្បី កែសម្រួល សម្រាប់បន្ត ឬ បញ្ចប់ការដាក់ចេញវិធានការនេះ ។

៣. វិធានការលើកទឹកចិត្តសម្រាប់គម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ

ក) ក្រុមគម្រោង

ការលើកទឹកចិត្តនឹងត្រូវផ្តល់ជូនគម្រោង តាមក្រុមនីមួយៗ រួមមាន ក្រុមគម្រោង ១, ក្រុមគម្រោង ២, ក្រុមគម្រោង ៣ និង ក្រុមគម្រោង ៤ ។

ក្រុមគម្រោង ១ សំដៅលើគម្រោងសាលារៀន, គម្រោងមន្ទីរពេទ្យ, គម្រោងហាងទំនិញចរន្ត, គម្រោងផ្ទះ សម្រាប់អ្នកចូលនិវត្តន៍, គម្រោងលំនៅដ្ឋានតម្លៃសមរម្យ និង គម្រោងផ្សេងទៀតដែលមានសក្តានុពលខ្ពស់សម្រាប់ សេដ្ឋកិច្ច តាមការសម្រេចរបស់រាជរដ្ឋាភិបាល ។

ក្រុមគម្រោង ២ សំដៅលើសកម្មភាពវិនិយោគ ដែលស្ថិតក្រោមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា, ច្បាប់ និង បទប្បញ្ញត្តិគោរពធរមាន ។

ក្រុមគម្រោង ៣ សំដៅលើសកម្មភាពធុរកិច្ច ជាអាទិ៍ ផ្ទះសំណាក់, សំណង់លំនៅដ្ឋាន ដែលពុំស្ថិតក្រោម ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ។

ក្រុមគម្រោង ៤ សំដៅលើសកម្មភាពមូលនិធិនៃគម្រោងវិនិយោគរួម និង/ឬ បរទេសបាលកិច្ច ស្របតាមច្បាប់ និង បទប្បញ្ញត្តិធរមាន ។

ខ) លក្ខណៈវិនិច្ឆ័យនៃការលើកទឹកចិត្ត

ក្រុមគម្រោង ១, ក្រុមគម្រោង ២, ក្រុមគម្រោង ៣ និង ក្រុមគម្រោង ៤ ត្រូវអនុលោមតាមលក្ខណៈវិនិច្ឆ័យ ដើម្បីទទួលបានការលើកទឹកចិត្ត ដូចមានក្នុងតារាងទី ១ ។

តារាងទី១. លក្ខណៈវិនិច្ឆ័យនៃការលើកទឹកចិត្តតាមប្រភេទគម្រោង

	ក្រុមគម្រោង ១ និង ក្រុមគម្រោង ២	ក្រុមគម្រោង ៣	ក្រុមគម្រោង ៤
លក្ខណៈ វិនិច្ឆ័យ	- អគារ ឬគម្រោងវិនិយោគ ដែលបានសាងសង់ក្នុង ចន្លោះឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២០ និង មិនទាន់បាន	- គម្រោង ដែលមានទុន ចាប់ពី ៥០០ ០០០ ដុល្លារ - បង្ហាញពីធនធានគ្រប់គ្រាន់ ក្នុងការធ្វើធុរកិច្ច	- មូលនិធិនៃគម្រោងវិនិយោគ រួម ឬ បរទេសបាលកិច្ចដែល បានចុះបញ្ជីត្រឹមត្រូវ

	<p>បញ្ចប់រហូតដល់បច្ចុប្បន្ននៅក្នុងខេត្តព្រះសីហនុ</p> <ul style="list-style-type: none"> - អគារ ឬ គម្រោង ដែលមានទុនវិនិយោគចាប់ពី ១លានដុល្លារអាមេរិក - បង្ហាញពីធនធានគ្រប់គ្រាន់ក្នុងការសាងសង់បញ្ចប់ និងការអនុវត្តគម្រោងវិនិយោគ - ត្រូវមានប្តឹងមេ និង ផែនការវិនិយោគច្បាស់លាស់ 	<p>- ត្រូវមានផែនការគុរកិច្ចច្បាស់លាស់</p>	<p>- ផ្តល់វិនិយោគ និង សេវាកម្មចំពោះតែសកម្មភាពដោះស្រាយគម្រោងវិនិយោគ,អគារជាប់គាំង ឬ គុរកិច្ច នៅក្នុងខេត្តព្រះសីហនុ</p>
--	--	---	--

គ) ទំហំវិនិយោគលើកទឹកចិត្ត

ក្រុមគម្រោង ១ និង ក្រុមគម្រោង ២ ត្រូវទទួលបានការលើកទឹកចិត្ត ត្រឹមកម្រិតច្បាប់ និង បទប្បញ្ញត្តិស្តីពីវិនិយោគ ។

ក្រុមគម្រោង ៣ ត្រូវទទួលបានការលើកទឹកចិត្តត្រឹមកម្រិតបទប្បញ្ញត្តិស្តីពីការលើកទឹកចិត្តពន្ធដារ និង គយ និង មិនកម្រិតត្រឹមសហគ្រាសពន្ធកូដ និង មធ្យម និង វិស័យអាទិភាព។

ក្រុមគម្រោង ១, ២, ៣ និង ៤ ត្រូវទទួលបានការលើកទឹកចិត្តបន្ថែម ដូចមានក្នុងតារាងទី ២ ។
តារាងទី២. ទំហំនៃការលើកទឹកចិត្តបន្ថែម

	ក្រុមគម្រោង ១ និង ក្រុមគម្រោង ២	ក្រុមគម្រោង ៣	ក្រុមគម្រោង ៤
<p>ការលើកទឹកចិត្តសារពើពន្ធ</p>	<ul style="list-style-type: none"> - លើកលែងពន្ធប្រចាំប្រាំបី ចំពោះការផ្ទេរកម្មសិទ្ធិ ឬ សិទ្ធិកាន់កាប់អចលនទ្រព្យក្នុង ចន្លោះឆ្នាំ ២០២៣ ទៅ ២០២៥, - ពន្ធអចលនទ្រព្យប្រចាំឆ្នាំ ជាបន្តបន្ទាប់ ចាប់ពី ឆ្នាំ ២០២០ ដល់ ២០២៥ 	<ul style="list-style-type: none"> - លើកលែងពន្ធកាត់ទុក លើការ ជួលអចលនទ្រព្យ រយៈពេល ៣-៥ ឆ្នាំ 	<ul style="list-style-type: none"> - ពន្ធលើប្រាក់ចំណូលរយៈពេល ៩ ឆ្នាំ - ពន្ធអប្បបរមារយៈពេល ៩ ឆ្នាំ - ប្រាក់វិដោនពន្ធលើប្រាក់ចំណូល រយៈពេល ៩ ឆ្នាំ
<p>ការលើកទឹកចិត្តមិនមែន</p>	<ul style="list-style-type: none"> - សម្រួលលើការផ្តល់លិខិតអនុញ្ញាតសាងសង់ឱ្យស្របតាមនីតិវិធីជាធរមាន ចំពោះអគារ 	<ul style="list-style-type: none"> - សម្រួលនីតិវិធីលើការស្នើសុំអាជ្ញាបណ្ណ 	<ul style="list-style-type: none"> - សម្រួលនីតិវិធីលើការស្នើសុំអាជ្ញាបណ្ណ

សារពើពន្ធ	ជាប់គាំងដែលមិនទាន់មានលិខិតអនុញ្ញាត សាងសង់ - លើកលែងកម្រៃសេវាសាធារណៈ លើលិខិត អនុញ្ញាតសាងសង់ និង វិញ្ញាបនបត្រ ប្រើប្រាស់សំណង់		
-----------	--	--	--

ឃ) លក្ខខណ្ឌនៃការផ្តល់ការលើកទឹកចិត្ត

ក្រុមគម្រោង ១, ២, ៣ និង ៤ ត្រូវអនុលោមតាមលក្ខខណ្ឌដូចខាងក្រោម៖

- ត្រូវបានអនុញ្ញាតឱ្យនាំចូលនូវសម្ភារសាងសង់ បរិក្ខារសំណង់ និង សម្ភារៈបរិក្ខារផលិតកម្ម ដោយពន្ធតយ អាករពិសេស អាករលើតម្លៃបន្ថែម ជាបន្ទុករបស់រដ្ឋ បន្ទាប់ពីមានលិខិតអនុញ្ញាតសាងសង់ និង ការវាយ- តម្លៃលើតម្រូវការជាក់ស្តែង
- ត្រូវដាក់ទុនវិនិយោគដើម្បីបញ្ចប់ការសាងសង់ និង/ឬ ការកែលម្អ ឱ្យហើយរួចរាល់ក្នុងរយៈពេល ២ ឆ្នាំ
- ទទួលបានការលើកទឹកចិត្តពន្ធដារ បន្ទាប់ពីអគារត្រូវបានសាងសង់បញ្ចប់ និង/ឬ កែលម្អ ។



**សេចក្តីបញ្ជាក់អំពីការអនុវត្តសម្រាប់អនុវត្តវិធានការយល់ព្រមរដ្ឋាភិបាល
ក្នុងការដោះស្រាយសម្រាប់វិនិយោគជាប់គ្នា**

ល.រ	វិធានការ	ពេលវេលា	ក្រសួង/ស្ថាប័ន
១	កំណត់អត្តសញ្ញាណកម្មលម្អិតគម្រោងវិនិយោគ ជាប់គ្នា ដូចជា ម្ចាស់ដី, ម្ចាស់គម្រោង/អគារ, ទីតាំង, និង ស្ថានភាពគម្រោង ជាដើម រួមទាំងស្ថិតិគម្រោង និង/ឬ អគារ	មេសា-មិថុនា ២០២៣	សម្របសម្រួល÷ ក្រុមការងារ អនុវត្ត÷ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, រដ្ឋបាលខេត្តព្រះសីហនុ
២	កំណត់តំបន់គម្រោងវិនិយោគជាប់គ្នា សម្រាប់ជំរុញ ការអភិវឌ្ឍ ជាដំបូងៗ ស្របតាមសក្តានុពល និង ភូមិសាស្ត្រជាក់ស្តែង	មេសា-មិថុនា ២០២៣	សម្របសម្រួល÷ ក្រុមការងារ អនុវត្ត÷ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងទេសចរណ៍, រដ្ឋបាលខេត្តព្រះសីហនុ
៣	សិក្សា និង វិភាគស្ថានភាពអនុវត្តគម្រោងវិនិយោគ ឬ អគារ សម្រាប់រៀបចំគតិយុត្តិ និង/ឬ លិខិតបទដ្ឋាន ដើម្បីដោះស្រាយភាពជាប់គ្នា រួមទាំងការដោះស្រាយក្រៅប្រព័ន្ធតុលាការ	កក្កដា-កញ្ញា ២០២៣	សម្របសម្រួល÷ ក្រុមការងារ អនុវត្ត÷ ក្រសួងយុត្តិធម៌, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, រដ្ឋបាលខេត្តព្រះសីហនុ
៤	ផ្តល់ការពិគ្រោះយោបល់ និង ព័ត៌មានដល់វិស័យ ឯកជន និង ស្ថាប័នពាក់ព័ន្ធ សម្រាប់ជំរុញការដោះស្រាយ និង ការអនុវត្តគម្រោងវិនិយោគ ឬ ទុរកិច្ច ព្រមទាំងសម្របសម្រួលការប្រើប្រាស់អគារជាប់គ្នា	ជាប្រចាំ ចាប់ពី ខែ មិថុនា ឆ្នាំ ២០២៣	ក្រុមការងារ និង ក្រសួង-ស្ថាប័ន
៥	បង្កើតកម្មវិធីផ្សព្វផ្សាយ និង លើកកម្ពស់ការយល់ដឹង ពីវិធានការដោះស្រាយគម្រោងវិនិយោគជាប់គ្នាក្នុង ខេត្តព្រះសីហនុ ដល់វិស័យឯកជន និង ក្រសួង ស្ថាប័នពាក់ព័ន្ធ	ចាប់ពីឆមាសទី២ ឆ្នាំ ២០២៣ និង រៀងរាល់ត្រីមាស	ក្រុមការងារ និង ក្រសួង-ស្ថាប័ន

/

៦	រៀបចំព្រឹត្តិការណ៍ ឬ កម្មវិធីជាតិ និង អន្តរជាតិនៅលើ អគារជាប់តាំង ដែលត្រូវបានសាងសង់ និង ការកែ- លម្អចប់សព្វគ្រប់	រៀងរាល់ឆមាស ទី២ នៃឆ្នាំ នីមួយៗ	ក្រសួងទេសចរណ៍, រដ្ឋបាលខេត្តព្រះសីហនុ
៧	គាំទ្រ និង ផ្តល់អាទិភាពដល់ការអនុវត្តគម្រោងវិនិ- យោគនានា ដូចជា សណ្ឋាគារ, លំនៅដ្ឋានតម្លៃសម- រម្យ, លំនៅដ្ឋានស្នាក់នៅទី២សម្រាប់ភ្ញៀវទេសចរ, មន្ទីរពេទ្យ, សាលារៀន និង ហាងទំនិញរចនាផល គ្រប់ជាតិសាសន៍អាចទិញទំនិញ ជាដើម នៅលើអគារ ជាប់តាំង ក្នុងខេត្តព្រះសីហនុ	ជាប្រចាំ ចាប់ពី ឆមាសទី ២ ឆ្នាំ ២០២៣	ក្រុមការងារ និង ក្រសួង-ស្ថាប័ន
៨	គាំទ្រ និង អនុញ្ញាតឱ្យវិនិយោគកម្មបង្កើតមូលនិធិ វិនិយោគ និង ផ្តល់សេវាកម្មបរិច្ឆេទបាលកិច្ច សម្រាប់ សម្រួល និង ជំរុញការដោះស្រាយគម្រោងវិនិយោគ ជាប់តាំងក្នុងខេត្តព្រះសីហនុ ស្របតាមច្បាប់ និង បទ- ប្បញ្ញត្តិជាធរមាន	ជាប្រចាំ ចាប់ពី ឆមាសទី ២ ឆ្នាំ ២០២៣	ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
៩	សិក្សា និង រៀបចំគោលការណ៍ផ្តល់ទិដ្ឋាការរយៈពេល វែង និង ទិដ្ឋាការស្នាក់នៅអចិន្ត្រៃយ៍ រួមទាំងសិក្សា លទ្ធភាពផ្តល់សញ្ញាតិ ដល់វិនិយោគិន ឬ សហវិនិ- យោគិន និង ភ្ញៀវទេសចរ ដែលមកស្នាក់នៅ, វិនិ- យោគ និង/ឬ ធ្វើតុលាការលើគម្រោងវិនិយោគជាប់តាំង ក្នុងខេត្តព្រះសីហនុ	សីហា-តុលា ២០២៣	ក្រុមការងារ, ក្រសួងមហាផ្ទៃ, ក្រសួងការបរទេស និង សហប្រតិបត្តិ- ការអន្តរជាតិ, ក្រសួងទេសចរណ៍, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
១០	ពិនិត្យលទ្ធភាពថវិកា និង ជំរុញយន្តការគាំទ្រ ដើម្បីធ្វើ ការត្រួតពិនិត្យ និង វាយតម្លៃផុសផុលសំណង់ សម្រាប់ជំរុញ និង ដោះស្រាយគម្រោងវិនិយោគ ជាប់តាំង	ឧសភា - សីហា ២០២៣	ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់
១១	សិក្សា និង ពិនិត្យលទ្ធភាពវិនិយោគរបស់រដ្ឋ លើ គម្រោងវិនិយោគជាប់តាំង ដែលមានសក្តានុពលខ្ពស់ ក្នុងការជំរុញសម្ពុះសកម្មភាពសេដ្ឋកិច្ច និង បម្រើដល់ គោលបំណងរបស់រាជរដ្ឋាភិបាល	មករា - មីនា ២០២៤	ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រសួង-ស្ថាប័ន

3

១២	សិក្សា វិភាគ និង វាយតម្លៃការអនុវត្តវិធានការរបស់ រាជរដ្ឋាភិបាល ក្នុងរយៈពេល ៣ ទៅ ៤ ឆ្នាំ ដើម្បី កែសម្រួល សម្រាប់បន្ត ឬ បញ្ចប់ការដាក់ចេញ វិធានការនេះ ។	មករា-មេសា ២០២៦	ក្រុមការងារ
----	--	-------------------	-------------

3